



កម្មវិធីកែទម្រង់ហិរញ្ញវត្ថុសាធារណៈ

គណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

របាយការណ៍

ស្តីពី

ការវាយតម្លៃលើការអនុវត្តផែនការសកម្មភាព

របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់

ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រចាំឆ្នាំ ២០១៥

រៀបចំដោយ

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ឆ្នាំ២០១៥

មាតិកានុក្រម

១. សេចក្តីផ្តើម..... ៣

២. វិធានការ..... ៣

 ២.១. លទ្ធផលចុះក្រោយទី១៖ ៣

 ២.២. លទ្ធផលចុះក្រោយទី២៖ ៥

 ២.៣. លទ្ធផលចុះក្រោយទី៣៖ ១០

 ២.៤. ចំណាយបន្តកម្មវិធី៖ ១៣

៣. បញ្ហាប្រឈម ១៣

៤. សំណើ និងដំណោះស្រាយ ១៤

៥. ការងារត្រូវធ្វើបន្ត ១៤

៦. សន្និដ្ឋាន..... ១៥

ឧបសម្ព័ន្ធ ក៖ វិធានការសង្ខេប..... ១៦

ឧបសម្ព័ន្ធ ខ៖ វិធានការលម្អិត ១៧

ឧបសម្ព័ន្ធ គ៖ តារាងតម្រូវការចំណាយលម្អិតឆ្នាំ២០១៥ តាមសកម្មភាព/អនុកម្មវិធី ២៥

បញ្ជីរូបភាព

រូបភាពទី១ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី១៤

រូបភាពទី២ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមសកម្មភាពនៃលទ្ធផលចុងក្រោយទី១៤

រូបភាពទី៣ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី២.....៦

រូបភាពទី៤ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមចង្កោមសកម្មភាពនៃលទ្ធផលចុងក្រោយទី២.....៦

រូបភាពទី៥ ÷ វឌ្ឍនភាពនៃស្ថិតនាករសកម្មភាពនៃលទ្ធផលចុងក្រោយទី២.....៦

រូបភាពទី៦ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី៣.....១០

រូបភាពទី៧ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមចង្កោមសកម្មភាពនៃលទ្ធផលចុងក្រោយទី៣.....១១

រូបភាពទី៨ ÷ វឌ្ឍនភាពនៃស្ថិតនាករសកម្មភាពនៃលទ្ធផលចុងក្រោយទី៣.....១១

រូបភាពទី៩ ÷ ចំណាយបន្តកុបុគ្គលិកធៀបនឹងផែនការថវិកាប្រចាំឆ្នាំ..... ១៣

របាយការណ៍

ការវាយតម្លៃលើការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៥

របស់អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

១. សេចក្តីផ្តើម

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (អ.គ.ហ.) បានកំណត់ចក្ខុវិស័យច្បាស់លាស់ ដើម្បីក្លាយជាឧត្តមមជ្ឈមណ្ឌល ប្រកបដោយជំនាញដ៏ចំណាន វិជ្ជាជីវៈភាពខ្ពស់ គុណធម៌ សីលធម៌ វិន័យ និងសេចក្តីថ្លៃថ្នូរ ក្នុងបុព្វហេតុបម្រើឧត្តមប្រយោជន៍សង្គមជាតិ ដែលនឹងឈានទៅសម្រេចបាននូវការកែលម្អប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជាឆ្ពោះទៅកាន់ស្តង់ដារអន្តរជាតិ។ ដើម្បីជ្រាវដឹងសមិទ្ធកម្មអគ្គលេខាធិការដ្ឋាន អ.គ.ហ. បានកំណត់លទ្ធផលចុងក្រោយចំនួន៣ សម្រាប់ឆ្នាំ២០១៥ ដែលចង្កោមសកម្មភាពមានចំនួនមាន៧ និងសកម្មភាពមានចំនួន៣២។ លើសពីនេះផែនការសកម្មភាពនេះ ត្រូវបានបែងចែកជា ៣ កម្រិតដូចជា កម្រិតថ្នាក់ដឹកនាំនិងគ្រប់គ្រង, កម្រិតការងារជំនាញនិងសម្របសម្រួល និងកម្រិតរដ្ឋបាលនិងហិរញ្ញវត្ថុ ដែលថវិកាប្រចាំឆ្នាំ២០១៥ សរុបមានចំនួន ៥ ៣៤៩ ០៧៦ ០០០ រៀល (ថវិការដ្ឋ ១ ៦២២ ០០០ ០០០រៀល និងថវិកាដៃគូ ៣ ៧២៧ ០៦៧ ០០០ រៀល) ក្នុងនោះថវិកាគ្រោងសម្រាប់បន្តកម្មវិធីមានសរុបចំនួន ២ ០២៩ ៧០៨ ០០០ រៀល។

ក្នុងនាមជាសេនាធិការ ដើម្បីបំពេញមុខងាររបស់ខ្លួន ក្នុងការដឹកនាំ រៀបចំ សម្របសម្រួលការអនុវត្ត តាមដាន និងត្រួតពិនិត្យការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈរបស់រាជរដ្ឋាភិបាល ព្រមទាំងក្នុងការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធ អ.គ.ហ. បានសម្រេចនូវសកម្មភាពការងារ និងសូចនាករមួយចំនួនទៅតាមគោលដៅដែលបានកំណត់។ ក្រៅពីនេះ សកម្មភាពការងារមួយចំនួនទៀតដែលមិនមានក្នុងផែនការ អ.គ.ហ. ក៏បានសម្រេចជាផ្ទៃក្នុង ក្នុងអំឡុងពេលឆ្នាំ២០១៥។ យ៉ាងណាមិញ បញ្ហាប្រឈមនានា តែងតែកើតមានក្នុងអំឡុងពេលអនុវត្តដែលនាំឱ្យថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីពាក់ព័ន្ធ នៃ អ.គ.ហ. ត្រូវបន្តសិក្សា ដោះស្រាយ និងកែលម្អ ដើម្បីឈានទៅសម្រេចគោលដៅរយៈពេលវែង។


២. វឌ្ឍនភាព

២.១. លទ្ធផលចុងក្រោយទី១៖

ការយល់ដឹង ការទទួលស្គាល់អំពីភាពចាំបាច់ និងការចេះដឹងអំពីទស្សនវិស័យ និងការចូលរួមអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយសាធារណៈជនគ្រប់ស្រទាប់ជាន់ថ្នាក់ និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ត្រូវបានបង្កើនជាលំដាប់រហូតសម្រេចបានពេញលេញ

- ថវិកាគ្រោងប្រចាំឆ្នាំ៖ ៧៧ ៦១០ ២០០ រៀល
- ថវិកាអនុវត្តប្រចាំឆ្នាំ៖ ៤ ៦៧៩ ៨៤០ រៀល ស្មើនឹង ៦% នៃផែនការថវិកា
- វឌ្ឍនភាពសមិទ្ធកម្មសម្រេចបាន ៥៧% (ស្មើនឹង១៤០% នៃ២៥%) ធៀបនឹងសូចនាករគោលដៅក្នុងឆ្នាំ។

រូបភាពទី១ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី១



រូបភាពទី២ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមសកម្មភាពនៃលទ្ធផលចុងក្រោយទី១



សម្រាប់លទ្ធផលចុងក្រោយទី១ មានចង្កោមសកម្មភាពចំនួន ០១ ប៉ុណ្ណោះ ហើយអគ្គលេខាធិការដ្ឋាន អ.គ.ហ. បានរៀបចំដាក់ចេញនូវសកម្មភាពសរុបចំនួន០៤ ដើម្បីគាំទ្រចង្កោមសកម្មភាពនេះ។ ក្នុងចំណោមសកម្មភាពដែលបានដាក់ចេញ មានតែសកម្មភាពតែមួយប៉ុណ្ណោះដែលសូចនាករសមិទ្ធកម្មសម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ ដោយឡែក សកម្មភាពចំនួន ០៣ទៀត សម្រេចបានទាបជាង ៨០% ធៀបនឹងសូចនាករគោលដៅ។ លើសពីនេះ មិនមានសកម្មភាពណាមួយប្រើប្រាស់ថវិកាអស់រហូតដល់ ៨០% នោះឡើយ។

ជាលទ្ធផល លទ្ធផលចុងក្រោយទី១នេះ មានវឌ្ឍនភាពលម្អិតដូចខាងក្រោម៖

ក. សកម្មភាពសម្រេចបានក្នុងផែនការ៖

សូចនាករនៃសកម្មភាពទី ១.១.១ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺផែនការសកម្មភាពសិក្ខាសាលា សន្និសីទ និងបទឧទ្ទេសនាម ត្រូវបានរៀបចំ។ ប៉ុន្តែ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចំណាយឡើយ។

ខ. សកម្មភាពសម្រេចមិនបានក្នុងផែនការ៖

សូចនាករចំនួន ០៣ នៃសកម្មភាពចំនួន ០៣ មិនបានសម្រេចតាមគោលដៅ រួមមាន៖

(១) សូចនាករនៃសកម្មភាពទី ១.១.២ សម្រេចបានត្រឹម ៣៤% ធៀបនឹងសូចនាករគោលដៅ គឺ សិក្ខាសាលា, សន្និសីទ, បទឧទ្ទេសនាម, ឯកសារផ្សព្វផ្សាយ, Spot និងបទចម្រៀង មិនទាន់ត្រូវបានផ្សព្វផ្សាយ ពេញលេញដល់មន្ត្រីរាជការនិងសាធារណជនឱ្យមានការយល់ដឹងកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។ សម្រាប់សកម្មភាពនេះ អគ្គលេខាធិការដ្ឋាន អ.គ.ហ. បានប្រើប្រាស់ថវិកាអស់ចំនួន ១ ៩១៩ ៨៤០ រៀល ស្មើនឹង ៣% នៃផែនការថវិកា ដោយសារការងារមួយចំនួនបានប្រើប្រាស់ថវិការបស់ UNICEF និងចំណាយមួយចំនួនទៀត ត្រូវបានដកថវិកាពីខ្ទង់ផ្សេងសម្រាប់ប្រើប្រាស់។

(២) សូចនាករនៃសកម្មភាពទី ១.១.៣ គឺមិនមានវឌ្ឍនភាពនៃការរៀបចំផែនការសកម្មភាពស្តីពីទំនាក់ទំនង សាធារណៈឡើយ ដោយមូលហេតុការរៀបចំផែនការសកម្មភាពនេះ ត្រូវបានផ្លាស់ប្តូរដោយមិនស្ថិតក្នុងដែល សមត្ថកិច្ចរបស់អគ្គលេខាធិការដ្ឋាន អ.គ.ហ. ឡើយ។ សកម្មភាពនេះ ក៏មិនត្រូវបានគ្រោងកញ្ចប់ថវិកាផងដែរ។

(៣) សូចនាករនៃសកម្មភាពទី ១.១.៤ សម្រេចបានត្រឹម ៦៧% ធៀបនឹងសូចនាករគោលដៅ គឺ ព្រឹត្តិប័ត្រ, ខិត្តប័ណ្ណ និងរៀបចំសន្និសីទសារព័ត៌មានតាមប្រធានបទសំខាន់ៗ មិនទាន់ត្រូវបានរៀបចំពេញលេញតាមគោលដៅ ដោយសារព្រឹត្តិប័ត្រចំនួន០១ នៃព្រឹត្តិប័ត្រសរុបចំនួន០២ និងសន្និសីទសារព័ត៌មាន មិនបានរៀបចំ ប៉ុន្តែអគ្គលេខាធិការ-ដ្ឋាន អ.គ.ហ. បានរៀបចំសេចក្តីប្រកាសព័ត៌មានមួយចំនួនដែលមិនមានគ្រោងក្នុងផែនការ។ លើសពីនេះសម្រាប់ សកម្មភាពនេះ អគ្គលេខាធិការដ្ឋាន អ.គ.ហ. បានប្រើប្រាស់ថវិកាអស់ចំនួន ២ ៧៦០ ០០០ រៀល ស្មើនឹង ៦៩% នៃផែនការថវិកា។

គ. សកម្មភាពសម្រេចបានក្រៅផែនការ៖

សម្រាប់លទ្ធផលចុងក្រោយទី១នេះ ក៏មានសកម្មភាពមួយចំនួនដែលអគ្គលេខាធិការដ្ឋាន អ.គ.ហ. មិនបាន គ្រោងក្នុងផែនការ ប៉ុន្តែសម្រេចបាន និងមានវឌ្ឍនភាពគួរជាទីមោទនៈ ក្នុងនោះរួមមាន៖

- បានរៀបចំសិក្ខាសាលាស្តីពីបទពិសោធន៍នៃការងារថវិកាកម្មវិធី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៥ នៅ សណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ
- បានរៀបចំសិក្ខាសាលាស្តីពីការបង្កើនភាពជាម្ចាស់លើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១៥ នៅសណ្ឋាគារសូហ្វីតែល ភ្នំពេញភូគីត្រា, រាជធានីភ្នំពេញ


ជាមួយ ការយល់ដឹង ការទទួលស្គាល់អំពីភាពចាំបាច់ និងការចេះដឹងអំពីទស្សនវិស័យ និងការចូលរួមអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដោយសាធារណៈជនគ្រប់ស្រទាប់ជាន់ថ្នាក់ និងមន្ត្រីរាជការគ្រប់ លំដាប់ថ្នាក់ ត្រូវបានបង្កើនជាលំដាប់។

២.២. នទ្ធផលចុងក្រោយទី២៖


ចក្ខុវិស័យ និងយុទ្ធសាស្ត្ររួមទាំងផែនការសកម្មភាព ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យតាមដាន និង វាយតម្លៃអំពីវឌ្ឍនភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានពិនិត្យនិង កែលម្អឱ្យមានសមតិភាព និងសង្គតិភាព ព្រមទាំងត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយ ផលិតភាព ស័ក្តិសិទ្ធភាព និង ប្រសិទ្ធភាព

- ថវិកាគ្រោងប្រចាំឆ្នាំ៖ ២ ៥៦៩ ០០៩ ៨០០ រៀល
- ថវិកាអនុវត្តប្រចាំឆ្នាំ៖ ១ ៣៨៥ ០៩៤ ២៤០ រៀល ស្មើនឹង ៥៤% នៃផែនការថវិកា
- វឌ្ឍនភាពសមិទ្ធកម្មសម្រេចបាន ៩១% (ស្មើនឹង៤៦% នៃ៥០%) ធៀបនឹងសូចនាករគោលដៅក្នុងឆ្នាំ។


រូបភាពទី ៣ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី២



រូបភាពទី ៤ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមចង្កោមសកម្មភាពនៃលទ្ធផលចុងក្រោយទី២



រូបភាពទី ៥ ÷ វឌ្ឍនភាពនៃសូចនាករសកម្មភាពនៃលទ្ធផលចុងក្រោយទី២



សម្រាប់លទ្ធផលចុងក្រោយទី២ មានចង្កោមសកម្មភាពចំនួន ០៤ ហើយអគ្គលេខាធិការដ្ឋាន អ.គ.ហ. បានរៀបចំដាក់ចេញនូវសកម្មភាពសរុបចំនួន២៣ ដើម្បីគាំទ្រចង្កោមសកម្មភាពទាំង៤នេះ។ ក្នុងចំណោមចង្កោម

សកម្មភាពទាំង០៤ មានចង្កោមសកម្មភាពតែមួយប៉ុណ្ណោះដែលសូចនាករសមិទ្ធកម្មសម្រេចបានតាមគោលដៅពេញលេញ។ បើពិនិត្យតាមចង្កោមសកម្មភាព វឌ្ឍនភាពសម្រេចបានរួមមាន៖

- ចង្កោមសកម្មភាពទី២.១ សម្រេចបាន ៨១% (ស្មើនឹង ១៦% នៃ២០%) ធៀបនឹងគោលដៅប្រចាំឆ្នាំ និងបានប្រើប្រាស់ថវិកាអស់ប្រមាណ ៦៨៩ ៤៣០ ០៨០ រៀល ស្មើនឹង ៣១% នៃផែនការថវិកា
- ចង្កោមសកម្មភាពទី២.២ សម្រេចបាន ៥៧% (ស្មើនឹង ៩% នៃ១៥%) ធៀបនឹងគោលដៅប្រចាំឆ្នាំ និងមិនមានការប្រើប្រាស់ថវិកាឡើយ
- ចង្កោមសកម្មភាពទី២.៣ សម្រេចបាន ១០០% (ស្មើនឹង ២៥% នៃ២៥%) ធៀបនឹងគោលដៅប្រចាំឆ្នាំ និងមិនមានការប្រើប្រាស់ថវិកាឡើយ
- ចង្កោមសកម្មភាពទី២.៤ សម្រេចបាន ៩៥% (ស្មើនឹង ៣៨% នៃ៤០%) ធៀបនឹងគោលដៅប្រចាំឆ្នាំ នឹងប្រើប្រាស់ថវិកាអស់ចំនួន ៦៩៥ ៦៦៥ ១៦០ រៀល ស្មើនឹង ២០៣% នៃផែនការថវិកា។

លើសពីនេះ បើពិនិត្យលើវឌ្ឍនភាពសកម្មភាព ក្នុងចំណោមសកម្មភាពដែលបានដាក់ចេញ មានតែសូចនាករសកម្មភាពចំនួន ១៤ ប៉ុណ្ណោះ (ស្មើនឹង៦១%) សម្រេចបានពេញលេញ ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ ដោយឡែក សូចនាករសកម្មភាពចំនួន ០៩ ទៀត (ស្មើនឹង៣៩%) សម្រេចមិនបានពេញលេញតាមគោលដៅកំណត់ឡើយ។ ជាក់ស្តែង លទ្ធផលចុងក្រោយទី២នេះ មានវឌ្ឍនភាពលម្អិតដូចខាងក្រោម៖

ក. សកម្មភាពសម្រេចបានក្នុងផែនការ៖

(១) សូចនាករនៃសកម្មភាពទី ២.១.៣ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺការងារណែនាំវឌ្ឍនភាព បញ្ហាប្រឈម និងការងារអនុវត្តបន្ត ត្រូវបានរៀបចំ និងអនុវត្តជាប្រចាំ។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(២) សូចនាករនៃសកម្មភាពទី ២.១.៦ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ការរៀបចំ និងការអនុវត្តផែនការថវិកា និងលទ្ធកម្មត្រូវបានពង្រឹងនិងកែលម្អ។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៣) សូចនាករនៃសកម្មភាពទី ២.១.៧ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ការវាយតម្លៃរបស់សវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ ត្រូវបានបញ្ចប់ពេញលេញ។ ដោយឡែកសកម្មភាពនេះប្រើប្រាស់ថវិកាអស់ប្រមាណ ៥៦១ ២១៨ ៥២០ រៀល ស្មើនឹង២៦% នៃផែនការថវិកា ដោយសារចំណាយលទ្ធកម្មត្រូវបានលើកទៅទូទាត់នៅក្នុងឆ្នាំ២០១៦។

(៤) សូចនាករនៃសកម្មភាពទី ២.១.៨ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ចក្ខុវិស័យ និងយុទ្ធសាស្ត្រដើម្បីទ្រទ្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព ត្រូវបានរៀបចំតាមរយៈវិបស្សនាប្រចាំឆ្នាំ។ ដោយឡែក សកម្មភាពនេះបានប្រើប្រាស់ថវិកាអស់ប្រមាណ ២៧ ២១៧ ២៨០ រៀល ស្មើនឹង ៤០% នៃផែនការថវិកា ដោយសារថវិកាដែលគ្រោងសម្រាប់សកម្មភាពនេះមានទំហំច្រើនជាងតម្រូវការចំណាយជាក់ស្តែង។

(៥) សូចនាករនៃសកម្មភាពទី ២.២.៤ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ មន្ត្រីអ.គ.ហ. អនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងវិន័យការងារយ៉ាងខ្ជាប់ខ្ជួន តាមរយៈបញ្ជីវត្តមានដែលចុះហត្ថលេខាដោយមន្ត្រីទាំងអស់។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៦) សូចនាករនៃសកម្មភាពទី ២.៣.១ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ សារាចរស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានរៀបចំ ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៧) សូចនាករនៃសកម្មភាពទី ២.៣.២ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ គំរូ របាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និងប្រចាំឆ្នាំ និងយន្តការតាមដានការអនុវត្ត និង អនុសាសន៍ដោះស្រាយបញ្ហា ប្រឈមនៃការអនុវត្តផែនការសកម្មភាពដំណាក់កាលទីពីរថ្មីរបស់កម្មវិធីកែទម្រង់ តាមរយៈកិច្ចប្រជុំប្រចាំខែរបស់ អគ្គនាយកដ្ឋាន និង ក្រសួង ស្ថាប័ន ត្រូវបានរៀបចំ និងអនុវត្ត។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៨) សូចនាករនៃសកម្មភាពទី ២.៤.២ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ របាយការណ៍វាយតម្លៃ EAP ត្រូវបានរៀបចំរួចរាល់ ប៉ុន្តែគុណភាពនៃរបាយការណ៍នៅមានកម្រិត។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៩) សូចនាករនៃសកម្មភាពទី ២.៤.៣ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ វិបស្សនាប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានរៀបចំ ប្រកបដោយជោគជ័យ។ ដោយឡែក សកម្មភាពនេះបានប្រើប្រាស់ថវិកាអស់ប្រមាណចំនួន ២៥៧ ៦៧១ រៀល ស្មើនឹង ៨៦% នៃផែនការថវិកា។

(១០) សូចនាករនៃសកម្មភាពទី ២.៤.៤ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ផែនការសកម្មភាពរួមដំណាក់កាលទី២ ថ្មី ត្រូវបានរៀបចំរួចរាល់ និងមានរបាយការណ៍វឌ្ឍនភាពមានភាពគ្រប់ជ្រុង ជ្រោយ។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(១១) សូចនាករនៃសកម្មភាពទី ២.៤.៥ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ (ក្របខ័ណ្ឌ) ផែនការសកម្មភាពរួមដំណាក់កាលទី៣ត្រូវបានរៀបចំរួចរាល់។ ដោយឡែក សកម្មភាពនេះ បានប្រើ ប្រាស់ថវិកាអស់ប្រមាណ ៣៧ ២០០ ០០០ រៀល ស្មើនឹង ២៣៣% នៃផែនការថវិកា ដោយសារការចំណាយលើ វិបស្សនានៅណាតាយ៉ា ខេត្តកំពត។

(១២) សូចនាករនៃសកម្មភាពទី ២.៤.៧ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ (ក្របខ័ណ្ឌ) ផែនការសកម្មភាពដំណាក់កាលទី៣ (CAP3) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ។ យ៉ាងណាមិញ ជាការកត់សម្គាល់ឃើញថា សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

ខ. សកម្មភាពសម្រេចមិនបានក្នុងផែនការ៖

(១) សូចនាករនៃសកម្មភាពទី ២.១.១ សម្រេចបានត្រឹម៩៨% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តតាមផ្នែកនីមួយៗត្រូវបានរៀបចំ ប៉ុន្តែអនុវត្តមិនទាន់បានពេញលេញ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(២) សូចនាករនៃសកម្មភាពទី ២.១.២ សម្រេចបានត្រឹម ៥០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺផែនការសកម្មភាពលម្អិតតាមផ្នែក នីមួយៗ នៃ អ.គ.ហ. ត្រូវបានរៀបចំនិង កែលម្អ មិនទាន់សម្រេចពេញលេញ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៣) សូចនាករនៃសកម្មភាពទី ២.១.៤ សម្រេចបានត្រឹម ៥០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ គម្រោងផែនការថវិកា និង ផែនការលទ្ធកម្មរបស់ អ.គ.ហ. និង អគ្គនាយកដ្ឋាន មិនទាន់ត្រូវបានរៀបចំបញ្ចប់ពេញ លេញតាមគោលដៅ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៤) សូចនាករនៃសកម្មភាពទី ២.១.៥ សម្រេចបានត្រឹម ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ គម្រោងផែនការនិងថវិកាលទ្ធកម្មឆ្នាំ២០១៥ របស់ អ.គ.ហ. និងអគ្គនាយកដ្ឋាន មិនទាន់ត្រូវបានអនុវត្តពេញលេញ តាមការគ្រោងទុក ដោយសារអគ្គនាយកដ្ឋានមិនបានរៀបចំផែនការលទ្ធកម្មទាន់ពេលវេលា។ ទន្ទឹមនេះ សកម្មភាព នេះ បានប្រើប្រាស់ថវិកាអស់ប្រមាណ ១០០ ៩៩៤ ២៨០ រៀល ស្មើនឹង ២០២០% នៃផែនការថវិកា ដោយសារ ការចំណាយលើការរៀបចំសិក្ខាសាលាផ្សព្វផ្សាយលើនីតិវិធីគ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មរបស់កម្មវិធី PFM មាន ទំហំច្រើនជាងការថវិកាដែលមាន។

(៥) សូចនាករនៃសកម្មភាពទី ២.២.១ សម្រេចបានត្រឹម ៣០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ ផែនការជ្រើសរើសមន្ត្រីថ្មី, មន្ត្រីថ្មីត្រូវបានជ្រើសរើស, និងមន្ត្រីដែលទទួលបានការវាយតម្លៃ ៧០% ឡើងត្រូវបាន ផ្តល់ការលើកទឹកចិត្តទាំងហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ ត្រូវបានរៀបចំ ប៉ុន្តែសម្រេចមិនបានពេញលេញដោយសារ ចំនួនមន្ត្រីថ្មីមិនត្រូវបានជ្រើសរើសតាមគោលដៅ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ ថវិកាឡើយ។

(៦) សូចនាករនៃសកម្មភាពទី ២.២.២ សម្រេចបានត្រឹម ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ គោលការណ៍និងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្មរបស់ អ.គ.ហ. មិនទាន់ត្រូវបានកែលម្អពេញ លេញ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៧) សូចនាករនៃសកម្មភាពទី ២.២.៣ សម្រេចបានត្រឹម ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ គោលការណ៍ និងយន្តការត្រួតពិនិត្យតាមដាន និងវាយតម្លៃរបស់ អ.គ.ហ. និង មន្ត្រីអ.គ.ហ. មិនទាន់ត្រូវបានត្រួត ពិនិត្យ និងកែលម្អពេញលេញ ដោយសារត្រូវលើកទៅពិភាក្សាក្នុងវិបស្សនាប្រចាំនៅខែមករា ឆ្នាំ២០១៦។ លើសពី នេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៨) សូចនាករនៃសកម្មភាពទី ២.២.៥ សម្រេចបានត្រឹម ៧០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ បទ បញ្ជាផ្ទៃក្នុងនិងវិន័យការងាររបស់ អ.គ.ហ. មិនទាន់ត្រូវបានបញ្ចប់ការកែសម្រួល ដោយសារត្រូវលើកទៅពិភាក្សា ក្នុងវិបស្សនាប្រចាំនៅខែមករា ឆ្នាំ២០១៦។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកា ឡើយ។

(៩) សូចនាករនៃសកម្មភាពទី ២.៤.១ សម្រេចបានត្រឹម ៩៥% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ របាយការណ៍នៃការវាយតម្លៃ PEFA មិនទាន់ត្រូវបានរៀបចំរួចរាល់ដោយថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន អ.គ.ហ. ត្រូវការពេលវេលាក្នុងការត្រួតពិនិត្យ និងបញ្ចប់នៅខែកុម្ភៈ ឆ្នាំ២០១៦។ ទន្ទឹមនេះ សកម្មភាពនេះ បានប្រើប្រាស់ ថវិកាអស់ប្រមាណ ៤០០ ៧៩២ ៨០០ រៀល ស្មើនឹង ១៦៧០% ធៀបនឹងផែនការថវិកា ដោយសារកញ្ចប់ដែលបាន គ្រោងគឺសម្រាប់តែកិច្ចប្រជុំតូចៗតែប៉ុណ្ណោះ ប៉ុន្តែជាក់ស្តែងចំណាយលើទីប្រឹក្សា និងសិក្ខាសាលាផ្សព្វផ្សាយមិនបាន គ្រោងក្នុងកញ្ចប់ឡើយ ប៉ុន្តែទទួលបានគោលការណ៍ឯកភាពចំណាយតាមករណីជាក់ស្តែងពីធនាគារពិភពលោក។

(១០) សូចនាករនៃសកម្មភាពទី ២.៤.៦ សម្រេចបានត្រឹម ៩០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ សៀវភៅស្តីពីកំណែទម្រង់ដំណាក់កាលទី៣ មិនទាន់ត្រូវបានរៀបចំរួចរាល់ និងបានផ្សព្វផ្សាយដល់គ្រប់ក្រសួង

ស្ថាប័ន គ្រឹះស្ថានសិក្សា និងសាធារណជននៅឡើយ ដោយនឹងដាក់ប្រកាសឱ្យផ្សព្វផ្សាយក្នុងខែមីនា ឆ្នាំ២០១៦។ លើសពីនេះ សកម្មភាពនេះ ក៏មិនមានកញ្ចប់ថវិកាគ្រោងឡើយ។

(១១) សូចនាករនៃសកម្មភាពទី ២.៤.៨ សម្រេចបានត្រឹម ៨៥% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ MAP3 មិនទាន់ត្រូវបានរៀបចំរួចរាល់ និងអាចដាក់ឱ្យអនុវត្តបានតាមពេលវេលាកំណត់។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

គ. សកម្មភាពសម្រេចបានក្រៅផែនការ៖

សម្រាប់លទ្ធផលចុងក្រោយទី២នេះ ក៏មានសកម្មភាពមួយដែលអគ្គលេខាធិការដ្ឋាន អ.គ.ហ. មិនបានគ្រោងក្នុងផែនការ ប៉ុន្តែសម្រេចបាន ដូចខាងក្រោម៖

- បានរៀបចំវិធីសាស្ត្រដាក់ពិន្ទុសម្រាប់វាយតម្លៃផែនការសកម្មភាពដំណាក់កាលទី៣ ដែលជាឧបសម្ព័ន្ធរបស់សារាចរស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។


ជាមួយ ចក្ខុវិស័យ និងយុទ្ធសាស្ត្ររួមទាំងផែនការសកម្មភាព ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានពិនិត្យ និងកែលម្អជាបន្តបន្ទាប់ ដើម្បីឱ្យមានសមត្ថភាព និងសង្គតិភាព ព្រមទាំងត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយផលិតភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព។

២.៣. លទ្ធផលចុងក្រោយទី៣៖


ចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នវានុវត្តន៍ ជំនួយបច្ចេកទេស និងសមត្ថភាពធនធានមនុស្ស ត្រូវបានផ្តល់ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ ប្រកបដោយគុណភាព និងត្រូវបានយកទៅប្រើប្រាស់ប្រកបដោយផលិតភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព

- ថវិកាគ្រោងប្រចាំឆ្នាំ៖ ៦៧២ ៧៤៨ ០០០ រៀល
- ថវិកាអនុវត្តប្រចាំឆ្នាំ៖ ៤១៣ ៦៤៨ ២៨០ រៀល ស្មើនឹង ៦១% នៃផែនការថវិកា
- វឌ្ឍនភាពសមិទ្ធកម្មសម្រេចបាន ២០% (ស្មើនឹង៥% នៃ២៥%) ធៀបនឹងសូចនាករគោលដៅក្នុងឆ្នាំ។


រូបភាពទី ៦ ÷ វឌ្ឍនភាពនៃលទ្ធផលចុងក្រោយទី៣



រូបភាពទី៧ ÷ វឌ្ឍនភាពសមិទ្ធកម្មតាមចង្កោមសកម្មភាពនៃលទ្ធផលចុងក្រោយទី៣



រូបភាពទី៨ ÷ វឌ្ឍនភាពនៃសូចនាករសកម្មភាពនៃលទ្ធផលចុងក្រោយទី៣



សម្រាប់លទ្ធផលចុងក្រោយទី៣ មានចង្កោមសកម្មភាពចំនួន ០២ ហើយអគ្គលេខាធិការដ្ឋាន អ.គ.ហ. បានរៀបចំដាក់ចេញនូវសកម្មភាពសរុបចំនួន០៥ ដើម្បីគាំទ្រចង្កោមសកម្មភាពទាំង២នេះ។ ចង្កោមសកម្មភាព ០១ មិនមានវឌ្ឍនភាពឡើយនោះគឺចង្កោមសកម្មភាពទី៣.១ រីចង្កោមសកម្មភាព ០១ទៀតគឺចង្កោមសកម្មភាពទី៣.២ សម្រេចបានត្រឹម៦៦% ធៀបនឹងគោលដៅប្រចាំឆ្នាំ។

លើសពីនេះ បើពិនិត្យលើវឌ្ឍនភាពសកម្មភាព ក្នុងចំណោមសកម្មភាពដែលបានដាក់ចេញ មានតែសូចនាករសកម្មភាពចំនួន ០១ ប៉ុណ្ណោះ (ស្មើនឹង២០% នៃចំនួនសកម្មភាពសរុប) សម្រេចបានពេញលេញ ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ ដោយឡែក សូចនាករសកម្មភាពចំនួន ០៤ ទៀត (ស្មើនឹង៨០% នៃចំនួនសកម្មភាពសរុប) សម្រេចមិនបានពេញលេញតាមគោលដៅកំណត់ឡើយ (សូមពិនិត្យលើរូបភាពទី៨)។ ជាក់ស្តែង លទ្ធផលចុងក្រោយទី៣នេះ មានវឌ្ឍនភាពលម្អិតដូចខាងក្រោម៖

ក. សកម្មភាពសម្រេចបានក្នុងផែនការ៖

(១) សូចនាករនៃសកម្មភាពទី ៣.២.៣ សម្រេចបាន ១០០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំ គឺ យន្តការសម្របសម្រួលរវាងកម្មវិធី PFM ជាមួយ PAR និង D&D ត្រូវបានរៀបចំ។ យ៉ាងណាមិញ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

ខ. សកម្មភាពសម្រេចមិនបានក្នុងផែនការ៖

(១) សូចនាករនៃសកម្មភាពទី ៣.១.១ មិនមានវឌ្ឍនភាពសម្រេចបាន គឺ ផែនការសកម្មភាពស្តីពីការកសាងសមត្ថភាពមិនត្រូវបានរៀបចំ។ ប៉ុន្តែសកម្មភាពនេះ បានប្រើប្រាស់ថវិកាអស់ ៤០២ ៤៤៦ ២៨០ រៀល ស្មើនឹង ៦០% នៃផែនការថវិកា ដោយសារចំណាយជាក់ស្តែងលើវគ្គបណ្តុះបណ្តាលទាំងក្នុងប្រទេស និងក្រៅប្រទេស ទោះបីជាផែនការកសាងសមត្ថភាពមិនទាន់ត្រូវបានរៀបចំក៏ដោយ។

(២) សូចនាករនៃសកម្មភាពទី ៣.១.២ មិនមានវឌ្ឍនភាពសម្រេចបាន គឺផែនការសកម្មភាពស្តីពីការកសាងសមត្ថភាពរបស់អគ្គនាយកដ្ឋាន កសហវ. និងក្រសួងស្ថាប័នពាក់ព័ន្ធកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមិនត្រូវបានរៀបចំ។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៣) សូចនាករនៃសកម្មភាពទី ៣.២.១ សម្រេចបានត្រឹម ៦០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំគឺ ផែនការស្តីពីតម្រូវការបណ្តុះបណ្តាលនិងតម្រូវការជំនួយបច្ចេកទេស មិនត្រូវបានរៀបចំ និងយន្តការតាមដាន និងត្រួតពិនិត្យវឌ្ឍនភាពរបស់ក្រសួង ស្ថាប័ន និងអគ្គនាយកដ្ឋាន នៃ កសហវ. មិនទាន់បានរៀបចំរួចរាល់។ លើសពីនេះ សកម្មភាពនេះមិនមានតម្រូវការចាំបាច់ប្រើប្រាស់ថវិកាឡើយ។

(៤) សូចនាករនៃសកម្មភាពទី ៣.២.២ សម្រេចបានត្រឹម ៥០% ធៀបនឹងសូចនាករគោលដៅប្រចាំឆ្នាំគឺ ការចូលរួមកិច្ចប្រជុំរបស់ក្រុមការងារកែទម្រង់ PFM នៅតាមក្រសួង ស្ថាប័ន និងអង្គការក្រោមឱវាទ ក.ស.ហ.វ មិនត្រូវបានអនុវត្តពេញលេញ។ ទន្ទឹមនេះ សកម្មភាពនេះ បានប្រើប្រាស់ថវិកាអស់ប្រមាណ ១១ ២០២ ០០០ រៀល ស្មើនឹង ២៣៣% នៃផែនការថវិកា ដោយសារការចំណាយលើកិច្ចប្រជុំមួយចំនួនត្រូវបានប្រើប្រាស់ថវិកានៅក្នុងចក្ខុវិស័យសកម្មភាពនេះ ដែលជាក់ស្តែងមានទំហំទឹកប្រាក់ច្រើនជាងកញ្ចប់ថវិកាដែលមាន ដូចជាកិច្ចប្រជុំគណៈកម្មការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ជាដើម។

គ. សកម្មភាពសម្រេចបានក្រៅផែនការ៖


សម្រាប់លទ្ធផលចុងក្រោយទី៣នេះ ក៏មានសកម្មភាពមួយចំនួនដែលអគ្គលេខាធិការដ្ឋាន អ.គ.ហ. មិនបានគ្រោងក្នុងផែនការ ប៉ុន្តែសម្រេចបានគួរជាទីមោទនៈ រួមមាន៖

- បានរៀបចំសវាចរស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- បានរៀបចំសវាចរ ស្តីពីយន្តការដោះស្រាយកិច្ចប្រឈមក្នុងការអនុវត្តសកម្មភាពការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
- ថ្នាក់ដឹកនាំ, មន្ត្រីជំនាញជាន់ខ្ពស់ និងមន្ត្រីជំនាញ នៃអ.គ.ហ បានចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនៃប្រទេសសិង្ហបុរី។
- បានចូលរួមជាមួយលេខាធិការដ្ឋានកំណែទម្រង់រដ្ឋបាលសាធារណៈក្នុងការរៀបចំកម្រងសំណួរសម្រាប់បណ្តុះបណ្តាលសមត្ថភាពមន្ត្រីទាំងថ្នាក់ជាតិ និងថ្នាក់ក្រោម។

ជាមួយ ការផ្តល់នូវចំណេះដឹង គំនិតផ្តួចផ្តើម អនុសាសន៍ នវានុវត្តន៍ ជំនួយបច្ចេកទេស និង សមត្ថភាព ធនធានមនុស្ស ជូនក្រសួង ស្ថាប័នពាក់ព័ន្ធ មិនទាន់ត្រូវបានពង្រឹងពេញលេញ ដែលទាមទារថ្នាក់ដឹកនាំរបស់ អ.គ.ហ. ត្រូវបន្តតាមដាន និងពង្រឹងបន្ថែមទៀត ដើម្បីធានានូវគុណភាព និងប្រសិទ្ធភាពការងារ។

២.៤. ចំណាយបន្តកម្មវិធី៖

- ថវិកាក្រោងប្រចាំឆ្នាំ៖ ២ ០២៩ ៧០៨ រៀល
- ថវិកាអនុវត្តប្រចាំឆ្នាំ៖ ១ ៩២៣ ៥០៨ រៀល ស្មើនឹង ៩៥% នៃផែនការថវិកា
រូបភាពទី ៩៖ ចំណាយបន្តកម្មវិធីរៀបចំផែនការថវិកាប្រចាំឆ្នាំ



៣. មធ្យោបាយ

ការអនុវត្តផែនការសកម្មភាពប្រចាំឆ្នាំ២០១៥ អគ្គលេខាធិការដ្ឋាន អ.គ.ហ. ក៏បានជួបប្រទះនូវភាពប្រឈម មួយចំនួន ដូចខាងក្រោម៖

- ភាពមមាញឹករបស់អគ្គលេខាធិការដ្ឋានដែលនាំឱ្យការបែងចែកពេលវេលាមិនទាន់បានគ្រប់គ្រាន់ សម្រាប់ អនុវត្តផែនការសកម្មភាពដែលបានដាក់ចេញ។
- ការរៀបចំកិច្ចប្រជុំប្រចាំខែរបស់ក្រសួង ស្ថាប័ន មិនត្រូវបានរៀបចំ ដោយមានក្រសួង ស្ថាប័នមួយចំនួន ប៉ុណ្ណោះដែលបានគាំទ្ររៀបចំជាប្រចាំ។ ដោយឡែក សម្រាប់អង្គភាពក្រោមឱវាទ កសហវ ភាគច្រើនបាន រៀបចំកិច្ចប្រជុំតាមដានវឌ្ឍនភាពការអនុវត្តកម្មវិធីកែទម្រង់ប្រចាំខែ លើកលែងតែ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និង អគ្គនាយកដ្ឋានថវិកាទេដែលមិនបានរៀបចំ។
- ការងារដែលមិនបានរំពឹងទុកមួយចំនួនបានកើតមានឡើង ដូចជាការរៀបចំវិធីសាស្ត្រដាក់ពិន្ទុសម្រាប់ CAP3, យន្តការដោះស្រាយកិច្ចប្រឈម, សិក្ខាសាលាស្តីពីការដកស្រង់បទពិសោធន៍ការងារថវិកាកម្មវិធី, ការរៀបចំក្របខ័ណ្ឌវាយតម្លៃសមិទ្ធកម្ម របស់សហភាពអឺរ៉ុប (Performance Assessment Framework) និងក្របខ័ណ្ឌលទ្ធផលរបស់ធនាគារពិភពលោក (Results Framework) សម្រាប់ការផ្តល់ហិរញ្ញប្បទាន, ការផ្លាស់ប្តូររចនាសម្ព័ន្ធផ្ទៃក្នុង, ការរៀបចំមគ្គុទ្ទេសក៍គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈសម្រាប់កសហវ. (ម.គ.ហ.) ។ល។

- ផែនការសកម្មភាពមួយចំនួនចំណាយពេលវេលាច្រើនជាងការរំពឹងទុក ដូចជា ការងារ PEFA និងការរៀបចំ CAP3 ជាដើម។
- មិនទាន់មានយន្តការច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ក្នុងការកំណត់សកម្មភាពការងារ និងបញ្ហាអាទិភាព ក្នុងការអនុវត្តការងារជាមួយកំណែទម្រង់ PAR និង D&D និងមិនទាន់មានរៀបចំកិច្ចប្រជុំប្រចាំត្រីមាសឱ្យ បានទៀងទាត់នៅឡើយ។
- ការរៀបចំរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសរបស់ក្រសួង ស្ថាប័ននៅតែមិនទាន់មានភាពគ្រប់ជ្រុងជ្រោយ ដែលពិបាកក្នុងធានាឱ្យបាននូវការសម្រេចបានស្ថិតភាពដែលបានដាក់ចេញ។

៤. សំណើ និងដំណោះស្រាយ

យ៉ាងណាមិញ តាមរយៈបទពិសោធន៍នៃការអនុវត្តក្នុងឆ្នាំ២០១៥នេះ ក៏មានសំណើ ដំណោះស្រាយមួយចំនួន ត្រូវបានលើក និងស្នើបន្តពង្រឹងនិងកែលម្អបន្ថែម ដែលមានខាងក្រោម៖

- ស្នើផ្នែកនីមួយៗនៃ អ.គ.ហ ពង្រឹងការតាមដានអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់ ក្រសួង ស្ថាប័ន និងជំរុញឱ្យមានរៀបចំកិច្ចប្រជុំប្រចាំខែ ប្រចាំត្រីមាស និងប្រចាំឆ្នាំ
- ស្នើរៀបចំបញ្ចប់ផែនការសកម្មភាពសម្រាប់កសាងសមត្ថភាពរបស់ អ.គ.ហ. នេះសម្រាប់ដំណាក់កាលទី៣
- ស្នើវិទ្យាស្ថានសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ធ្វើការវាយតម្លៃឡើងវិញលើការបណ្តុះបណ្តាល ដោយកំណត់យកត្រឹម ការអនុវត្ត CAP2 និង CAP2 NEW បន្ទាប់មករៀបចំផែនការកសាងសមត្ថភាពសម្រាប់គាំទ្រការងារកែ ទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣
- ស្នើរៀបចំ កំណត់ និងដោះស្រាយបញ្ហាប្រទាក់ក្រឡាគ្នារវាងកំណែទម្រង់ទាំងបីឱ្យបានច្បាស់លាស់សម្រាប់ កម្មវិធីកែទម្រង់ដំណាក់កាលទី៣ និងរៀបចំកិច្ចប្រជុំប្រចាំត្រីមាស
- ស្នើពន្លឿនកិច្ចលទ្ធកម្មសម្ភារៈការិយាល័យសម្រាប់ អ.គ.ហ. និងអគ្គនាយកដ្ឋានប្រកបដោយប្រសិទ្ធភាព ខ្ពស់
- រៀបចំផែនការសកម្មភាពឱ្យបានគ្រប់ជ្រុងជ្រោយនិងអនុវត្តតាមផែនការជាអតិបរមា
- ស្នើការសហការឱ្យបានខ្លាំងក្លាបន្ថែមទៀតពីគ្រប់ផ្នែកពាក់ព័ន្ធនឹងការបោះផ្សាយ និងផ្សព្វផ្សាយ
- ស្នើជ្រើសរើសមន្ត្រីថ្មីបន្ថែមទៀត ដើម្បីធានាប្រសិទ្ធភាពការងារ
- ស្នើកំណត់អាទិភាពនៃការងារក្រៅពីការងារសម្របសម្រួល, ទំនាក់ទំនង, ការងាររដ្ឋបាល និងការងារ ពិធីការ
- ស្នើមន្ត្រីជំនាញត្រូវតែផ្តោតលើការងារជំនាញដូចជាការរៀបចំថវិកា ការអនុវត្តថវិកាជាដើម ដែលពាក់ព័ន្ធ នឹងអគ្គនាយកដ្ឋានណាមួយដើម្បីចាប់យកការងារនោះ សម្រាប់ពង្រឹងការងារនាថ្ងៃអនាគត។

៥. ការងារត្រូវធ្វើបន្ត

ទន្ទឹមនេះ អគ្គលេខាធិការដ្ឋាន អ.គ.ហ. នឹងត្រូវត្រួតពិនិត្យលើការងារដែលនៅសេសសល់ និងដាក់ចេញនូវ សកម្មភាពចម្បងៗផ្សេងៗទៀតទៅក្នុងផែនការសកម្មភាពឆ្នាំ២០១៦ ដើម្បីធានាប្រសិទ្ធភាព និងភាពគ្រប់ជ្រុង ជ្រោយនៃការងារ ដែលការងារដែលនឹងត្រូវធ្វើបន្តទាំងនោះរួមមាន៖

- រៀបចំ ចងក្រង និងដាក់ឱ្យអនុវត្តសៀវភៅ “ចក្ខុវិស័យ និងយុទ្ធសាស្ត្រ” សម្រាប់ឆ្នាំ២០១៦ - ២០១៨
- បន្តអនុវត្តបញ្ចប់ការងារដែលនៅសេសសល់ ដូចជា ការវិភាគតម្រូវការកសាងសមត្ថភាព និងតម្រូវការជំនួយបច្ចេកទេសជាដើម
- បញ្ចប់ការរៀបចំផែនការសកម្មភាពរួមដំណាក់កាលទី៣ និងដាក់ឱ្យដំណើរការ
- ពង្រឹងការគ្រប់គ្រងតាមផ្នែកនៃ អ.គ.ហ. ដូចជា ការប្រជុំតាមដានវឌ្ឍនភាពប្រចាំសប្តាហ៍ ប្រចាំខែ និងប្រចាំត្រីមាស
- រៀបចំវគ្គបណ្តុះបណ្តាលដល់មន្ត្រីបង្គោលទាក់ទងការរៀបចំដំណាក់កាលទី៣ ពោលគឺមន្ត្រីបង្គោលមានសមត្ថភាពពេញលេញដើម្បីក្លាយខ្លួនជាមន្ត្រីថវិកា
- ជ្រើសមន្ត្រីជំនាញបន្ថែមដើម្បីជំរុញប្រសិទ្ធភាពការងារ
- តាមដាន ត្រួតពិនិត្យនិងកែសម្រួលការអនុវត្ត CAP3 និង GDAP3/MAP3 ពាក់កណ្តាលឆ្នាំ
- ផ្សព្វផ្សាយសាវត្សរ៍វិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការវាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

៦. សន្និដ្ឋាន

ជាមួយ អគ្គលេខាធិការដ្ឋាន អ.គ.ហ. បានអនុវត្តសកម្មភាព និងសម្រេចបាននូវស្ថិតភាពគោលដៅគន្លឹះមួយចំនួនដោយប្រើប្រាស់ថវិកាសរុបអស់ចំនួន ៣ ៧២៦ ៩៣០ ៣៦០ រៀល ស្មើនឹង ៧០% នៃថវិកាគ្រោងសរុប។ ទន្ទឹមនេះ លទ្ធផលសមិទ្ធកម្មធៀបនឹងស្ថិតភាពគោលដៅសម្រេចបានជាមួយ៖



- លទ្ធផលចុងក្រោយទី១ សម្រេចបាន ៥៧% (ស្មើនឹង១៤%នៃ២៥%) ÷ នៅទាបជាងគោលដៅ។ ដូច្នេះ គួរពង្រឹងលើការរៀបចំ និងអនុវត្តផែនការសកម្មភាពឱ្យមានសុក្រិតភាពជាមុន។
- លទ្ធផលចុងក្រោយទី២ សម្រេចបាន ៩១% (៤៦% នៃ ៥០%) ÷ ទាបជាងគោលដៅដែលបានកំណត់។ យ៉ាងណាមិញ លទ្ធផលចុងក្រោយទី២នេះ នៅតែអាចធានាបាននូវប្រសិទ្ធភាពការងារ។
- លទ្ធផលចុងក្រោយទី៣សម្រេចបាន ២០ % (ស្មើនឹង៥% នៃ២៥%) ÷ ទាបជាងគោលដៅឆ្ងាយ។ ដូច្នេះ គួរពិនិត្យ និងកែសម្រួលផែនការសកម្មភាពឡើងវិញ។

ដោយឡែក អ.គ.ហ. ក៏បានជួបប្រទះនឹងបញ្ហាប្រឈមជាមួយដូចជា ការប្រើប្រាស់ថវិកាមិនចំគោលដៅ ឬលើសផែនការថវិកាដែលបានគ្រោង និងការបង្វិលថវិកាសម្រាប់សកម្មភាពដែលមិនបានគ្រោងក្នុងផែនការ។ ដូចនេះ អ.គ.ហ. គួរត្រួតពិនិត្យវឌ្ឍនភាពការងារឱ្យបានជាប្រចាំ ដើម្បីធានាការសម្រេចបានពេញលេញទៅតាមគោលដៅដែលបានកំណត់ទុក និងអាចចាត់វិធានការ និងដំណោះស្រាយទាន់ពេលវេលា។

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦

អ្នករៀបចំរបាយការណ៍



 សុគន្ធមារីយា

បានពិនិត្យនិងឯកភាព
 រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦
 អគ្គលេខាធិការ

 អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារ
 កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

 បណ្ឌិត ច័យ័ន ចំរើន

ឧបសម្ព័ន្ធ

ឧបសម្ព័ន្ធ ក៖ វឌ្ឍនភាពសង្ខេប

ផ្នែកទី១៖ សង្ខេបលទ្ធផលសរុប						
	វឌ្ឍនភាពសមិទ្ធកម្ម			វឌ្ឍនភាពរៀបចំវិភាគ		
	ទម្ងន់	ពិន្ទុ	សរុប	គណនាគ្រោងក្នុងឆ្នាំ	ចំណាយជាក់ស្តែង	
លទ្ធផលចុះក្រោយទី១	25%	57%	14%	77,610,200	4,679,840	6%
ចង្កោម សកម្មភាពទី ១.១	100%	57%	57%	77,610,200	4,679,840	6%
លទ្ធផលចុះក្រោយទី២	50%	91%	46%	2,569,009,800	1,385,094,240	54%
ចង្កោម សកម្មភាពទី ២.១	20%	81%	16%	2,226,620,000	689,430,080	31%
ចង្កោម សកម្មភាពទី ២. ២	15%	77%	11%	-	-	
ចង្កោម សកម្មភាពទី ២. ៣	25%	100%	25%	-	-	
ចង្កោម សកម្មភាពទី ២. ៤	40%	97%	39%	342,389,800	695,664,160	203%
លទ្ធផលចុះក្រោយទី៣	25%	20%	5%	672,748,000	413,648,280.000	61%
ចង្កោម សកម្មភាពទី ៣.១	70%	0%	0%	667,948,000	402,446,280	60%
ចង្កោម សកម្មភាពទី ៣. ២	30%	66%	20%	4,800,000	11,202,000	233%
ចំណាយបន្តបុគ្គលិក				2,029,708,000	1,923,508,000	95%
សរុប		56%		5,349,076,000	3,726,930,360	70%



ឧបសម្ព័ន្ធ ខ- វឌ្ឍនភាពលម្អិត

សកម្មភាព	សូចនាករគន្លឹះប្រចាំឆ្នាំ(ដែលបានកំណត់)	វឌ្ឍនភាពសម្រេចបាន	ទម្ងន់	វឌ្ឍនភាពធ្យូង និងសូចនាករ (%)	សរុបពិន្ទុ	ឥណទានឆ្នាំ ២០១៥ (គិតជាពាន់រៀល)	ឥណទានអនុវត្ត ជាក់ស្តែង	ការអនុវត្ត ជាក់ស្តែង (%)
2	3	4		5=4/3		6	7.0	8=7/6
ឆ្នាំ១. ការយល់ដឹង ការទទួលស្គាល់អំពីភាពចាំបាច់ និងការបោះដីអំពីទស្សនវិស័យ និងការចូលរួមអនុវត្តកម្មវិធីកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយសាធារណៈជនគ្រប់គ្រងជាប់គ្នា និងមន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ រុក្ខវឌ្ឍនភាពដ៏ល្អជាប់គ្នាសម្រេចបានពេញលេញ								
១.១ កម្រិតនៃការយល់ដឹង ការទទួលស្គាល់អំពីភាពចាំបាច់ ការចេះដឹងអំពីទស្សនវិស័យនិងការចូលរួមអនុវត្តកម្មវិធីកែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដោយមន្ត្រីរាជការ និងស្ថាប័ន និងសាធារណជន មានការកើនឡើង								
១.១.១ ការរៀបចំផែនការសកម្មភាពសិក្ខាសាលា សន្និសីទ និងបទឧទ្ទេសនាម	ផែនការសកម្មភាពត្រូវបានរៀបចំរួចរាល់	បានរៀបចំផែនការសកម្មភាពសិក្ខាសាលា សន្និសីទ និងបទឧទ្ទេសនាម	30%	100%	30%	0	0	
១.១.២ រៀបចំកម្មវិធីផ្សព្វផ្សាយប្រចាំឆ្នាំស្តីពី កម្មវិធី កែលម្អការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ តាមរយៈការធ្វើសិក្ខាសាលា សន្និសីទ ការចុះធ្វើបទឧទ្ទេសនាមតាមក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា និងសាធារណៈ ផ្សព្វផ្សាយ Spot និងចម្រៀង ដើម្បីបញ្ជាក់ការយល់ដឹង	សិក្ខាសាលា សន្និសីទ និង បទឧទ្ទេសនាម ឯកសារផ្សព្វផ្សាយ Spot និងបទចម្រៀង ត្រូវបានផ្សព្វផ្សាយដល់មន្ត្រីរាជការនិងសាធារណជនឱ្យមានការយល់ដឹងកម្មវិធីកែលម្អ ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ	បានរៀបចំ៖ -សិក្ខាសាលាចំនួន៣ ក្នុងចំណោម ៥។ -វេទិកាសាធារណៈ ១ ក្នុងចំណោម ៣ (វេទិកាសាធារណៈនេះទុកឱ្យអគ្គនាយកដ្ឋាន៣ កំពុងរៀបចំវិញ) -បទឧទ្ទេសនាម ២ ក្នុងចំណោម ៥ -សន្និសីទ ៥ មិនបានរៀបចំ។	40%	34%	14%	73,610	1,920	3%
១.១.៣ រៀបចំផែនការសកម្មភាពស្តីពីទំនាក់ ទំនង សាធារណៈ	ផែនការសកម្មភាពស្តីពីទំនាក់ទំនងសាធារណៈត្រូវបានរៀបចំរួចរាល់	បង្កើតក្រុមនិរ្តន្តរ៍និងផ្សព្វផ្សាយ នៃ អ.គ.ហ ជំនួយក្រុមទំនាក់ទំនងសាធារណៈ នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។	10%	0%	0%	0	0	

<p>១.១.៤ ការរៀបចំបោះឆ្នោយព្រឹត្តិបត្រ ខិត្តប័ណ្ណ និងរៀបចំសន្និសីទកាសែតតាមប្រធានបទសំខាន់ៗ</p>	<p>ចំនួនព្រឹត្តិបត្រ ខិត្តប័ណ្ណ និងចំនួនសន្និសីទកាសែត</p>	<p>បានរៀបចំបោះពុម្ព៖- ព្រឹត្តិបត្រកម្មវិធី កែទម្រង់ការ គ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈ លេខ១ ឆ្នាំ២០១៥ - ខិតបណ្ណកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ លេខ១ ឆ្នាំ២០១៥- ព្រឹត្តិបត្រកំណែទម្រង់លេខ ២ មិនបានធ្វើ។</p>	<p>20%</p>	<p>67%</p>	<p>13%</p>	<p>4,000</p>	<p>2,760</p>	<p>69%</p>
--	---	--	------------	------------	------------	--------------	--------------	------------

ទី២. ចក្ខុវិស័យ និងយុទ្ធសាស្ត្ររួមទាំងផែនការសកម្មភាព ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងវាយតម្លៃអំពីវឌ្ឍនភាពនៃការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ត្រូវបានពិនិត្យនិងកែលម្អឱ្យមាន សមាសភាព និងសង្គតិភាព ព្រមទាំងត្រូវបានដាក់ឱ្យអនុវត្តប្រកបដោយផលិតភាព ស័ក្តិសិទ្ធភាព និងប្រសិទ្ធភាព

២.១ ផែនការសកម្មភាព ២០១៥ អ.គ.ហ. ត្រូវបានរៀបចំឱ្យមានសមាសភាព និងសង្គតិភាពព្រមទាំងដាក់ឱ្យអនុវត្តប្រកបដោយស័ក្តិសិទ្ធភាពនិងប្រសិទ្ធភាព

<p>២.១.១ រៀបចំផែនការសកម្មភាពលម្អិតសម្រាប់អនុវត្តតាមផ្នែកទាំង៧</p>	<p>- មានផែនការសកម្មភាពលម្អិតតាមផ្នែកនីមួយៗ - មានផែនការ អ.គ.ហ. ប្រកបដោយសង្គតិភាពនិងសមាសភាព</p>	<p>មានរៀបចំផែនការសកម្មភាពលម្អិតតាមផ្នែកនីមួយៗ សម្រាប់ អនុវត្តការងារ និងបង្កើតបានជា Monthly Operational Plan សម្រាប់១ឆ្នាំ ដោយមានរៀបចំជាភិច្ចប្រជុំសប្តាហ៍តាមផ្នែកដឹកនាំដោយអគ្គលេខាធិការ ឯទទួលបន្ទុក និងប្រចាំខែដឹកនាំដោយអគ្គលេខាធិការអ.គហ ដើម្បីតាមដានការអនុវត្តតាមផ្នែកទាំង៧ និងដោះស្រាយបញ្ហាប្រឈមនានាដែលកើតមានក្នុងកំឡុងពេលអនុវត្ត ។</p>	<p>25%</p>	<p>95%</p>	<p>24%</p>	<p>0</p>	<p>0</p>	
<p>២.១.២ វាយតម្លៃនិងកែសម្រួលប្រចាំឆ្នាំលើផែនការសកម្មភាពលម្អិត តាមផ្នែកនីមួយៗ /អ.គ.ហ.</p>	<p>ផែនការសកម្មភាពលម្អិតតាមផ្នែក នីមួយៗ/ អ.គ.ហ. ត្រូវបានរៀបចំនិង កែលម្អ</p>	<p>បានពិនិត្យ និងកែសម្រួលរាល់ពេលប្រជុំប្រចាំខែ</p>	<p>10%</p>	<p>50%</p>	<p>5%</p>	<p>0</p>	<p>0</p>	
<p>២.១.៣ ប្រជុំត្រួតពិនិត្យវឌ្ឍនភាពផែនការសកម្មភាពលម្អិតតាមក្រុមនីមួយៗប្រចាំខែ</p>	<p>មានរបាយការណ៍វឌ្ឍនភាព បញ្ហាប្រឈម និងការងារអនុវត្តបន្ត</p>	<p>អនុវត្តជារៀងរាល់ខែ</p>	<p>10%</p>	<p>100%</p>	<p>10%</p>	<p>0</p>	<p>0</p>	

<p>២.១.៤ រៀបចំគម្រោងថវិកា និង ផែនការលទ្ធកម្មរបស់ អ.គ.ហ. និង អគ្គនាយកដ្ឋាន ក.ស.ហ.វ សម្រាប់ កម្មវិធីកែទម្រង់ ការគ្រប់គ្រង ហិរញ្ញវត្ថុ សាធារណៈទាំងមូលប្រកបដោយ សុក្រឹតភាពនិង ប្រសិទ្ធភាព</p>	<p>គម្រោងផែនការថវិកា និង ផែនការលទ្ធកម្មរបស់ អ.គ.ហ. និង អគ្គនាយកដ្ឋាន ត្រូវបានរៀបចំប្រកបដោយសង្គតិភាព សុក្រឹតភាព និងទាន់ពេលវេលា</p>	<p>មានការយឺតយ៉ាវពីកត្តាខាងក្រៅ (អគ្គនាយកដ្ឋានផ្ញើមកអ.គ.ហ យឺត)</p>	<p>20%</p>	<p>50%</p>	<p>10%</p>	<p>0</p>	<p>0</p>	
<p>២.១.៥ សម្របសម្រួលការអនុវត្តគម្រោងថវិកា និងផែនការលទ្ធកម្ម ឆ្នាំ២០១៥ របស់ អ.គ.ហ. និង អគ្គនាយកដ្ឋានប្រកបដោយ សុក្រឹតភាព និងប្រសិទ្ធភាព</p>	<p>គម្រោងផែនការនិងថវិកាលទ្ធកម្មឆ្នាំ២០១៥ របស់ អ.គ.ហ. និងអគ្គនាយកដ្ឋានត្រូវបានអនុវត្តតាមការគ្រោងទុក</p>	<p>គម្រោងផែនការ និងថវិកាលទ្ធកម្មឆ្នាំ២០១៥ របស់អគហ និងអគ្គនាយកដ្ឋានមិនត្រូវបាន អនុវត្ត តាមការគ្រោងទុកមិនបានអនុវត្តតាម គ្រោងទាំងអស់ទេ ដោយមូលហេតុ អគ្គនាយកដ្ឋាន មិនបានរៀបចំផែនការ លទ្ធកម្មទាន់ពេលវេលា</p>	<p>10%</p>	<p>70%</p>	<p>7%</p>	<p>5,000</p>	<p>100,994</p>	<p>2020%</p>
<p>២.១.៦ ត្រួតពិនិត្យការអនុវត្តគម្រោងថវិកា និងផែនការលទ្ធកម្មរបស់ អ.គ.ហ. និង អគ្គនាយកដ្ឋាន ក.ស.ហ.វ. ប្រចាំឆមាស និងប្រចាំឆ្នាំ</p>	<p>ការរៀបចំ និងការអនុវត្តផែនការថវិកា និងលទ្ធកម្មត្រូវបានពង្រឹងនិងកែលម្អ</p>	<p>មានរបាយការណ៍ត្រឹមត្រូវផ្តល់ជូនដៃគូអភិវឌ្ឍន៍</p>	<p>5%</p>	<p>100%</p>	<p>5%</p>	<p>0</p>	<p>0</p>	
<p>២.១.៧ ប្រតិបត្តិការការងាររដ្ឋបាល ហិរញ្ញវត្ថុ និងលទ្ធកម្ម ស្របតាមគោលការណ៍និងនីតិវិធី ដែលមានជាធរមានសម្រាប់គាំទ្រដល់ដំណើរការ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ</p>	<p>ការវាយតម្លៃរបស់សវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ</p>	<p>មានការត្រួតពិនិត្យពីដៃគូ សវនកម្មផ្ទៃក្នុង និងសវនកម្មឯករាជ្យ ដោយមានរបាយការណ៍ ពីរបកគំហើញច្បាស់លាស់ ។</p>	<p>10%</p>	<p>100%</p>	<p>10%</p>	<p>2,153,620</p>	<p>561,219</p>	<p>26%</p>
<p>២.១.៨ រៀបចំវិបស្សនារបស់ អ.គ.ហ. ប្រចាំឆ្នាំ</p>	<p>ចក្ខុវិស័យ និងយុទ្ធសាស្ត្រដើម្បីទ្រទ្រង់ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈប្រកបដោយប្រសិទ្ធភាព និងសុក្រឹតភាព</p>	<p>បានគ្រោងច្បាស់លាស់</p>	<p>10%</p>	<p>100%</p>	<p>10%</p>	<p>68,000</p>	<p>27,217</p>	<p>40%</p>

២.២ ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យ តាមដាន និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់របស់ អ.គ.ហ. ត្រូវបាន រៀបចំ និង ដាក់ឱ្យអនុវត្តប្រកបដោយ ប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព								
២.២.១ វាយតម្លៃសមិទ្ធកម្ម មន្ត្រីប្រចាំឆ្នាំ និង រៀបចំផែនការជ្រើសរើស មន្ត្រីប្រចាំឆ្នាំសម្រាប់ អ.គ.ហ.	- ផែនការជ្រើសរើសមន្ត្រីត្រូវបានរៀបចំ - មន្ត្រីត្រូវបានជ្រើសរើស - មន្ត្រីដែលទទួលបានការវាយតម្លៃ ៧០% ឡើងត្រូវបានផ្តល់ ការលើកទឹកចិត្តទាំង ហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុ	បានជ្រើសរើសមន្ត្រីថ្មីបន្ថែម ០២នាក់	25%	30%	8%	0	0	
២.២.២ ពិនិត្យនិងកែលម្អ គោលការណ៍ និង យន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃ សមិទ្ធកម្មរបស់ អ.គ.ហ. និងមន្ត្រី អ.គ.ហ.	គោលការណ៍និងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃសមិទ្ធកម្ម ត្រូវបាន កែលម្អ	រងចាំនៅពេលអង្គវិប្បសនា នៅខេត្តសៀមរាប ថ្ងៃទី ៦ - ៨ ខែ មករា ឆ្នាំ២០១៦	20%	70%	14%	0	0	
២.២.៣ វាយតម្លៃការអនុវត្ត និងកែលម្អ ប្រចាំឆ្នាំក្នុងករណីចាំបាច់លើគោលការណ៍ និងយន្តការ ត្រួតពិនិត្យ តាមដាន និងវាយតម្លៃ របស់ អ.គ.ហ. និងមន្ត្រី អ.គ.ហ.	គោលការណ៍ និងយន្តការត្រួតពិនិត្យ តាមដាន និងវាយតម្លៃរបស់ អ.គ.ហ. និង មន្ត្រីអ.គ.ហ. ត្រូវបានកែលម្អកាន់តែមាន ប្រសិទ្ធភាព និងគោលដៅអាទិភាព	រៀបចំក្នុងអង្គវិប្បសនា នៅខេត្តសៀមរាប ថ្ងៃទី ៦ - ៨ ខែ មករា ឆ្នាំ២០១៦	15%	100%	15%	0	0	
២.២.៤ ពង្រឹងការអនុវត្តបទបញ្ជាផ្ទៃក្នុងនិងវិន័យ ការងាររបស់ អ.គ.ហ.	មន្ត្រី អ.គ.ហ. អនុវត្តតាមបទបញ្ជាផ្ទៃក្នុង និងវិន័យការងារយ៉ាងខ្ជាប់ខ្ជួន	- មានបញ្ជីអវត្តមានដែលចុះហត្ថលេខា ដោយមន្ត្រីទាំងអស់ - មន្ត្រីទាំងអស់ គោរពវិន័យការងារ ជាពិសេស ក្នុងម៉ោងការងារ ទាំងពេលចូល និងចេញ	25%	100%	25%	0	0	
២.២.៥ វាយតម្លៃការអនុវត្តបទបញ្ជាផ្ទៃក្នុង និងវិន័យការងាររបស់ អ.គ.ហ. ប្រចាំឆ្នាំ	បទបញ្ជាផ្ទៃក្នុងនិងវិន័យការងាររបស់ អ.គ.ហ. ត្រូវបានកែសម្រួលឱ្យកាន់តែ ប្រសើរឡើង	រៀបចំក្នុងអង្គវិប្បសនា នៅខេត្តសៀមរាប ថ្ងៃទី ៦ - ៨ ខែ មករា ឆ្នាំ២០១៦	15%	0%	0%	0	0	
២.៣ ប្រព័ន្ធគ្រប់គ្រង ត្រួតពិនិត្យតាមដាន និងវាយតម្លៃវឌ្ឍនភាពកម្មវិធីកែទម្រង់ ត្រូវរៀបចំ និងដាក់ឱ្យអនុវត្តប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព								
២.៣.១ រៀបចំសារព័ត៌មានណែនាំគោលការណ៍ ណែនាំស្តីពីប្រព័ន្ធត្រួតពិនិត្យ តាមដាន និងវាយ តម្លៃវឌ្ឍនភាពរបស់ អគ្គនាយកដ្ឋាន និងក្រសួង ស្ថាប័ន	គោលការណ៍ណែនាំត្រូវបានរៀបចំ	សារព័ត៌មានស្តីពីវិធាននិងនីតិវិធីនៃការរៀបចំ ការអនុវត្ត ការត្រួតពិនិត្យតាមដាន និងការ វាយតម្លៃលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ត្រូវបានរៀបចំ ផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្ត	50%	100%	50%	0	0	

<p>២. ៣. ២ ពិនិត្យនិងកែលម្អរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាស និង ប្រចាំឆ្នាំព្រមទាំងរៀបចំ យន្តការ តាមដានវឌ្ឍនភាព ប្រចាំខែនៃការតាមដានការអនុវត្ត ផែនការសកម្មភាពដំណាក់កាលទីពីរឱ្យរបស់កម្មវិធីកែទម្រង់</p>	<p>- គំរូរបាយការណ៍ថ្មីត្រូវបានកែលម្អនិងដាក់ឱ្យអនុវត្ត - មានរបាយការណ៍វឌ្ឍនភាពប្រចាំខែរបស់អគ្គនាយកដ្ឋាន និង ក្រសួង ស្ថាប័ន - មានរបាយការណ៍ចុះតាមដាន អនុវត្តនិងអនុសាសន៍ដោះស្រាយបញ្ហាប្រឈមនៃការអនុវត្ត</p>	<p>- បានរៀបចំតម្រូវបាយការណ៍ថ្មី និងដាក់ឱ្យអនុវត្ត - មានរបាយការណ៍វឌ្ឍនភាពប្រចាំត្រីមាសរបស់អគ្គនាយកដ្ឋាន និងក្រសួង ស្ថាប័ន - បានរៀបចំកិច្ចប្រជុំប្រចាំខែជាមួយអគ្គនាយកដ្ឋាននិងក្រសួង ស្ថាប័នដើម្បីដោះស្រាយបញ្ហាប្រឈមនៃការអនុវត្ត CAP2-New - បញ្ហាប្រឈមមួយចំនួនទៀតត្រូវបានដោះស្រាយតាមរយៈកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់</p>	50%	100%	50%	0	0		
<p>២.៤ ផែនការសកម្មភាពដំណាក់កាលទី២ថ្មី (CAP 2- New) ត្រូវបានអនុវត្តប្រកបដោយ ស័ក្តិសិទ្ធភាពនិងប្រសិទ្ធភាពនិងផែនការសកម្មភាពដំណាក់កាលទី៣ត្រូវបានរៀបចំនិងអនុវត្ត</p>									
<p>២.៤.១. វាយតម្លៃ និងរៀបចំរបាយការណ៍វាយតម្លៃប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (PEFA)</p>	<p>របាយការណ៍នៃការវាយតម្លៃ PEFA ត្រូវបានរៀបចំរួចរាល់</p>	<p>- សេចក្តីព្រាងចុងក្រោយជាភាសាអង់គ្លេស និងភាសាខ្មែរត្រូវបានរៀបចំរាល់កំពុងរងចាំការអនុវត្តការលើសេចក្តីព្រាងចុងក្រោយពីលេខាធិការដ្ឋាន PEFA</p>	10%	95%	10%	24,000	400,793	1670%	
<p>២.៤.២. បញ្ចប់ការវាយតម្លៃឯករាជ្យលើកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ</p>	<p>របាយការណ៍វាយតម្លៃ EAP ត្រូវបានរៀបចំរួចរាល់និងត្រូវបានផ្សព្វផ្សាយ</p>	<p>- សេចក្តីព្រាងលើកទី១ លើកទី២ និងលើកទី៣ ត្រូវបានរៀបចំ - ប៉ុន្តែរបាយការណ៍នេះត្រូវបានសម្រេចមិនទទួលយកទៅអនុវត្តនិងផ្សព្វផ្សាយ ដោយមូលហេតុគុណភាពនៃរបាយការណ៍នៅមានកម្រិតជាពិសេសមិនបានរំលេចពីអនុសាសន៍សំខាន់ៗពាក់ព័ន្ធនឹងទិសដៅកែទម្រង់</p>	5%	100%	5%	0	0		
<p>២.៤.៣. រៀបចំក្រុមការងារ និងផែនការសកម្មភាព ការធ្វើវិបស្សនាប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ</p>	<p>វិបស្សនាប្រចាំឆ្នាំនៃកម្មវិធីកែទម្រង់ការងារគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈត្រូវបានប្រារព្ធធ្វើប្រកបដោយជោគជ័យ</p>	<p>- វិបស្សនាប្រចាំឆ្នាំ ត្រូវបានរៀបចំដោយជោគជ័យនៅខែឧសភា ឆ្នាំ២០១៥ - អនុសាសន៍ដែលទទួលបានពីអង្គវិបស្សនាត្រូវបានប្រើជាធាតុចូលក្នុងការរៀបចំក្របខ័ណ្ឌCAP3</p>	10%	100%	10%	300,000	257,671	86%	

<p>២.៤.៤. បញ្ចប់ការកែសម្រួលស្នូលស្ថានភាពប្រចាំត្រីមាស នៃចង្កោមសកម្មភាពផែនការសកម្មភាពដំណាក់កាលទី២ (CAP ២New)</p>	<p>ផែនការសកម្មភាពរួមដំណាក់កាលទី២ ថ្មី ត្រូវបានរៀបចំរួចរាល់ និងមានរបាយការណ៍វឌ្ឍនភាពមានភាពគ្រប់ជ្រុងជ្រោយ</p>	<p>- បានរៀបចំកែសម្រួលស្ថានភាពប្រចាំត្រីមាស និងដាក់ឱ្យអនុវត្តតាមពេលវេលាដែលបានកំណត់ - បានរៀបចំរបាយការណ៍វឌ្ឍនភាព និងរៀបចំប្រជុំប្រចាំត្រីមាសនិងប្រចាំឆ្នាំ</p>	<p>15%</p>	<p>100%</p>	<p>15%</p>	<p>2,390</p>	<p>0</p>	<p>0%</p>
<p>២.៤.៥. រៀបចំក្រុមការងារ និងផែនការសកម្មភាពរួមសម្រាប់ការចាប់ផ្តើមរៀបចំក្របខណ្ឌ និងរចនាសម្ព័ន្ធនៃផែនការសកម្មភាពរួម ដំណាក់កាលទី៣ (CAP៣)</p>	<p>ផែនការសកម្មភាពរួមដំណាក់កាលទី៣ត្រូវបានរៀបចំរួចរាល់ និងគ្រប់ជ្រុងជ្រោយ</p>	<p>សេចក្តីព្រាងចុងក្រោយ CAP3 ត្រូវបានរៀបចំរួចរាល់ដោយបានបញ្ចូលអនុសាសន៍ពីអង្គការពាក់ព័ន្ធ និងដៃគូអភិវឌ្ឍន៍</p>	<p>30%</p>	<p>100%</p>	<p>30%</p>	<p>16,000</p>	<p>37,200</p>	<p>233%</p>
<p>២.៤.៦. រៀបចំសៀវភៅស្តីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣</p>	<p>សៀវភៅស្តីពីកំណែទម្រង់ដំណាក់កាលទី៣ ត្រូវបានរៀបចំរួចរាល់ និងបានផ្សព្វផ្សាយដល់គ្រប់ក្រសួង-ស្ថាប័ន គ្រឹះស្ថានសិក្សា និងសាធារណជន</p>	<p>- សេចក្តីព្រាងត្រូវបានរៀបចំរួចរាល់ និងត្រៀមបោះពុម្ពផ្សព្វផ្សាយ - ត្រៀមប្រកាសដាក់ឱ្យអនុវត្តសៀវភៅស្តីពីកម្មវិធីកំណែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ នៅខែកុម្ភៈ ឆ្នាំ២០១៦</p>	<p>10%</p>	<p>90%</p>	<p>9%</p>	<p>0</p>	<p>0</p>	
<p>២.៤.៧. ផ្សព្វផ្សាយស្តីពីផែនការសកម្មភាពរួមដំណាក់កាលទី៣ (CAP3) ដើម្បីធ្វើជាមូលដ្ឋាននៃការរៀបចំ GDAP3/MAP3</p>	<p>ផែនការសកម្មភាពដំណាក់កាលទី៣ (CAP3) ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ</p>	<p>- បានផ្សព្វផ្សាយយ៉ាងទូលំទូលាយតាមរយៈវិប្បសនាប្រចាំឆ្នាំ កិច្ចប្រជុំគណៈកម្មាធិការដឹកនាំការងារកែទម្រង់ កិច្ចប្រជុំ PFM-TWG និងកិច្ចប្រជុំជំនាញបច្ចេកទេសជាមួយក្រសួងស្ថាប័ន តាមវិស័យ ដើម្បីជាមូលដ្ឋាននៃការរៀបចំ GDAP3/ MAP3</p>	<p>10%</p>	<p>100%</p>	<p>10%</p>	<p>0</p>	<p>0</p>	
<p>២.៤.៨. ពិនិត្យ និងវាយតម្លៃពីតម្រូវការធនធានហិរញ្ញវត្ថុ សម្រាប់ផ្តល់ជូនដល់ក្រសួង ស្ថាប័ន ដើម្បីពន្លឿនការកែសម្រួល និងអនុវត្ត MAP 2 New ព្រមទាំងការរៀបចំ MAP3</p>	<p>- MAP2 ត្រូវបានកែសម្រួលរួចរាល់ និងត្រូវបានដាក់ឱ្យអនុវត្តបានពេញលេញ - MAP3 ត្រូវបានរៀបចំបានល្អ អាចអនុវត្តបាន និងមានសង្គតិភាពទៅនឹង CAP3 ព្រមទាំងតាមពេលវេលាកំណត់</p>	<p>- MAP2 ត្រូវបានកែសម្រួលរួចរាល់ និងត្រូវបានដាក់ឱ្យអនុវត្ត-កំពុងពិនិត្យ និងកែសម្រួល ការរៀបចំ MAP3/GDAP3 ដើម្បីដាក់ឱ្យអនុវត្តតាមពេលវេលាកំណត់ - ធនធានហិរញ្ញវត្ថុសម្រាប់ GDAP3 ត្រូវបានកំណត់រួចរាល់និងធនធានហិរញ្ញវត្ថុសម្រាប់MAP3 កំពុងដំណើរការរៀបចំ</p>	<p>10%</p>	<p>85%</p>	<p>9%</p>	<p>0</p>	<p>0</p>	

៣.២.៣ បង្កើតយន្តការទំនាក់ទំនងរវាង កម្មវិធី PFM ជាមួយកម្មវិធីកំណែទម្រង់ រដ្ឋបាល សាធារណៈ PAR និង កម្មវិធីអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ ក្រោមជាតិ D&D	មានយន្តការសម្របសម្រួលរវាងកម្មវិធី PFM ជាមួយ PAR និង D&D	សេចក្តីសម្រេចរួមស្តីពីការបង្កើតយន្តការសម្របសម្រួលរវាងកម្មវិធីកែទម្រង់ការអភិវឌ្ឍន៍តាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងកម្មវិធីជាតិកំណែទម្រង់រដ្ឋបាលសាធារណៈ	20%	100%	20%	0	0	
ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញជាប់កិច្ចសន្យា របស់ អ.គ.ហ						1,230,000	1,230,000	100%
មន្ត្រីគម្រោងជាប់កិច្ចសន្យា របស់ អ.គ.ហ						799,708	693,508	87%
សរុប						5,349,076	3,726,930	70%

ឧបសម្ព័ន្ធ កៈ តារាងតម្រូវការចំណាយលម្អិតឆ្នាំ២០១៥ តាមសកម្មភាព/អនុកម្មវិធី

អនុកម្មវិធី សកម្មភាព	ច្បាប់ហិរញ្ញវត្ថុ ឆ្នាំ២០១៥	ថវិកាខែឆ្នាំ២០១៥ (កែសម្រួលមុខគ្រោយ)	សូចនាករគន្លឹះប្រចាំឆ្នាំ (ដែលបានកំណត់)	ចម្បងភាព សម្រេចបាន	ចម្បងភាពធៀបនឹងសូចនាករ (%)	ឥណទានអនុវត្ត ជាក់ស្តែង	ធៀបធៀប គ. ច្បាប់/ អនុវត្តជាក់ស្តែង(%)	ថវិកាខែឆ្នាំ ជាក់ស្តែង
អគ្គលេខាធិការដ្ឋាន គ. ហ. ស								
អនុកម្មវិធីទី៥.១ ទ្រទ្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ ប្រកបដោយប្រសិទ្ធភាព និងសម្រួលសេដ្ឋកិច្ច	1,622,000,000	3,727,076,000				1,088,577,840	67%	2,010,703,080
សកម្មភាពទី១: រៀបចំកម្មវិធីផ្សព្វផ្សាយស្តីពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈការធ្វើសិក្ខាសាលា សន្និសីទ ការចុះទៅធ្វើបទឧទ្ទេសនាមតាមក្រសួងស្ថាប័ន គ្រឹះស្ថាន សិក្សា និងសាធារណៈ	72,000,000	8,000,000	ការយល់ដឹងនិងការចូលរួមរបស់មន្ត្រីរាជការ និងសាធារណៈជន អំពីកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈមានការកើនឡើង			-	0%	4,679,840
១.១ ការផ្សព្វផ្សាយតាមរយៈគ្រឹះស្ថានសិក្សាក្រសួងស្ថាប័ន និងសាធារណៈជន	12,000,000	8,000,000				-	0%	4,679,840
រៀបចំវេទិកាសាធារណៈស្តីពីម៉ាក្រូសេដ្ឋកិច្ចនៅថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៥		4,000,000				-		1,919,840
បោះពុម្ពព្រឹត្តិប័ត្រព័ត៌មានសម្រាប់ PFM Annual Review 2014		4,000,000						2,760,000
១.២ ការផ្សព្វផ្សាយកម្មវិធីកែទម្រង់តាមរយៈបណ្តាញទូរទស្សន៍	60,000,000	-				-	0%	-

ចំណាយថតស្ថិតភាពវិទ្យុកម្ម	20,000,000					-		
ចំណាយផ្សព្វផ្សាយនៅទូរទស្សន៍បាយ័ន	10,000,000					-		
ចំណាយផ្សព្វផ្សាយនៅទូរទស្សន៍ស៊ីធីអិន	10,000,000					-		
ចំណាយផ្សព្វផ្សាយនៅទូរទស្សន៍ហង្សមាស	10,000,000					-		
ចំណាយផ្សព្វផ្សាយនៅទូរទស្សន៍ជាតិ	10,000,000					-		
សកម្មភាពទី២: អនុវត្តកិច្ចដំណើរការរបស់អគ្គលេខាធិការដ្ឋាន អ.គ.ហ ប្រកបដោយប្រសិទ្ធភាព និង ស័ក្តិសិទ្ធភាព	528,000,000	3,371,128,000	កិច្ចដំណើរការរបស់អគ្គ លេខាធិការដ្ឋាន អ.គ.ហ ត្រូវបានពង្រឹង			768,519,400	146%	1,642,229,800
២.១ ដឹកនាំការត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកិច្ចវិស័យ និងយុទ្ធសាស្ត្រ ដើម្បីទ្រទ្រង់កម្មវិធីកែទម្រង់ការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ និងកំណត់ទិសដៅសម្រាប់ដំណាក់កាលបន្ត	144,000,000	3,042,328,000				376,084,000	261%	980,999,040
រៀបចំវិបស្សនាអគ្គលេខាធិការដ្ឋាន អ.គ.ហ ប្រចាំឆ្នាំ២០១៤		68,000,000				16,350,000		10,867,280
រៀបចំសិក្ខាសាលាផ្សព្វផ្សាយលើនីតិវិធី គ្រប់គ្រងហិរញ្ញវត្ថុ និងលទ្ធកម្មរបស់កម្មវិធី PFM		5,000,000						100,994,280
រៀបចំកិច្ចប្រជុំពិភាក្សាផ្ទៃក្នុងអគ្គលេខាធិ ការដ្ឋាន អ.គ.ហ ស្តីពីកិច្ចដំណើរការ រៀបចំសៀវភៅផែនការសកម្មភាពរួម ដំណាក់កាលទី៣ (សៀវភៅ CAP3)		16,000,000				24,432,000		12,768,000

ប្រតិបត្តិការការងាររដ្ឋបាល ហិរញ្ញវត្ថុ លទ្ធកម្ម ស្របតាមគោលការណ៍និង នីតិវិធី ដែលមានជាធរមានសម្រាប់គាំទ្រ ដល់ដំណើរការ កម្មវិធីកែទម្រង់ការ គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ		1,168,568,000						856,369,480
ទិញរថយន្តមួយគ្រឿង និងឧបករណ៍ការិយាល័យសម្រាប់ ដាក់ឱ្យប្រើប្រាស់នៅក្នុង អ. គ. ហ	ថ្ងៃកា ២០១៤ ទូទាត់ក្នុងឆ្នាំ ២០ ១៥	1,784,760,000				191,302,000		
ប្រាក់លើកទឹកចិត្តសម្រាប់អគ្គលេខាធិការ មួយរូប	144,000,000					144,000,000		
២. ២ ត្រួតពិនិត្យ និងវាយតម្លៃវឌ្ឍនភាពប្រចាំ ត្រីមាស និងប្រចាំឆ្នាំ ព្រមទាំងដឹកនាំ ការងារសម្របសម្រួលប្រចាំថ្ងៃជាមួយ អគ្គនាយកដ្ឋានដែលពាក់ព័ន្ធនឹងការអនុវត្ត កម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	384,000,000	328,800,000				392,435,400	102%	661,230,760
រៀបចំកិច្ចប្រជុំត្រួតពិនិត្យប្រចាំឆ្នាំ ២០១៤ (Annual Review 2014) នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុ សាធារណៈ	-	200,000,000				4,103,200		176,295,480
រៀបចំសិក្ខាសាលាស្តីពីការបង្កើនភាពជា ម្ចាស់លើការងារកែទម្រង់ការគ្រប់គ្រងហិរ ញ្ញវត្ថុសាធារណៈ		100,000,000						77,272,680
កិច្ចប្រជុំពិគ្រោះយោបល់លើសេចក្តីព្រាង របាយការណ៍វាយតម្លៃចំណាយសាធារ ណៈ និងគណនេយ្យភាពហិរញ្ញវត្ថុ (PEFA)		24,000,000				4,332,200		37,126,600


ចំណាយលើសេវាទីប្រឹក្សាអន្តរជាតិពីរូបសម្រាប់ការវាយតម្លៃកម្មវិធី PFM ដោយផ្អែកលើចំណាយនិងគណនេយ្យភាពហិរញ្ញវត្ថុកម្ពុជាឆ្នាំ២០១១-២០១៣		-						359,334,000
រៀបចំកិច្ចប្រជុំ RC, SC, TWG និងកិច្ចប្រជុំផ្សេងៗ		4,800,000						11,202,000
ប្រាក់លើកទឹកចិត្តសម្រាប់អគ្គលេខាធិការរងបួនរូប	384,000,000					384,000,000		
សកម្មភាពទី៣: អនុវត្តកិច្ចដំណើរការផែនការសកម្មភាពដំណាក់កាលទី២ ថ្មី (GDAP2-New) និងត្រៀមរៀបចំដំណាក់កាលទី៣	702,000,000	-	GDAP2 New ត្រូវបានផ្សព្វផ្សាយនិងដាក់ឱ្យអនុវត្តប្រកបប្រសិទ្ធិភាពនិងស័ក្តិសិទ្ធភាព			281,405,600	40%	-
៣.១ រៀបចំក្រុមការងារចុះតាមអគ្គនាយកដ្ឋានដើម្បីត្រួតពិនិត្យវឌ្ឍនភាពជាក់ស្តែងផ្សេងៗនឹង GDAP 2-New និងផ្តល់ជំនួយសម្រាប់ការរៀបចំដំណាក់កាលទី៣	702,000,000	-				281,405,600		-
ប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជំនាញជាន់ខ្ពស់របស់ អ. គ. ហ	360,000,000							
ប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជំនាញមធ្យមរបស់ អ. គ. ហ	222,000,000							
ប្រាក់លើកទឹកចិត្តសម្រាប់មន្ត្រីជំនាញរបស់ អ. គ. ហ	120,000,000							


<p>សកម្មភាពទី៤: វាយតម្លៃប្រចាំឆ្នាំអំពីប្រសិទ្ធភាពនៃការប្រើប្រាស់ជំនួយបច្ចេកទេស និងការបណ្តុះបណ្តាលសម្រាប់រៀបចំផែនការកសាងសមត្ថភាព របស់អគ្គលេខាធិការដ្ឋាន អ.គ.ហ</p>	320,000,000	347,948,000	<p>តម្រូវការនៃការកសាងសមត្ថភាពនិងតម្រូវការជំនួយបច្ចេកទេសសម្រាប់បន្តគាំទ្រដល់ការអនុវត្តផែនការ សកម្មភាពដំណាក់កាលទី២ និងដំណាក់កាលទី៣ ត្រូវបានរៀបចំប្រកបដោយប្រសិទ្ធភាព និងស័ក្តិសិទ្ធភាព</p>			38,652,840	12%	363,793,440
<p>៤.១ ការបណ្តុះបណ្តាលក្នុងស្រុកទៅតាមជំនាញសម្រាប់មន្ត្រី អ.គ.ហ</p>	44,000,000	-				13,502,320	31%	1,256,000
<p>មន្ត្រីជំនាញអ.គ.ហ ចូលរួមវគ្គសិក្សារយៈពេលខ្លីស្តីពីទំនាក់ទំនងសាធារណៈ</p>								1,256,000
<p>មន្ត្រីជំនាញអ.គ.ហ មន្ត្រីផ្នែករដ្ឋបាលនិងហិរញ្ញវត្ថុចូលរួមវគ្គសិក្សារយៈពេលខ្លីស្តីពី Financial Modelling, CBL, និងការគ្រប់គ្រងឯកសារ</p>						13,502,320		
<p>៤.២ ការចូលរួមវគ្គបណ្តុះបណ្តាលនិងសិក្ខាសាលាក្រៅប្រទេស</p>	276,000,000	347,948,000				25,150,520	9%	362,537,440
<p>កម្មវិធីបណ្តុះបណ្តាលស្តីពីបទពិសោធន៍របស់ប្រទេសស៊ីងប៊ុរីលើការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ</p>		263,948,000				3,324,000		58,128,000
<p>ទស្សនកិច្ចសិក្សានៅប្រទេសថៃរបស់ថ្នាក់ដឹកនាំអ.គ.ហ ព្យូប</p>						21,826,520		


ថ្នាក់ដឹកនាំអ.គ.ហ ចូលរួមវគ្គបណ្តុះបណ្តាលនៅសហរដ្ឋអាមេរិកស្តីពី Summer Program on Reform Communication								180,738,080
ចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការគ្រប់គ្រងថវិកានិងហិរញ្ញវត្ថុក្នុងវិស័យសាធារណៈ នៅ Duke Center for International Development								52,714,400
ថ្នាក់ដឹកនាំអ.គ.ហ ចូលរួមការធ្វើបទបង្ហាញស្តីពី the successful launch of the Cambodia FMIS នៅសហរដ្ឋអាមេរិក		84,000,000						64,152,960
ថ្នាក់ដឹកនាំនិងមន្ត្រីជំនាញអ.គ.ហ ចូលរួមសិក្ខាសាលាថ្នាក់តំបន់នៅប្រទេសវៀតណាមស្តីពី KSP Regional Workshop in Asia								6,804,000
សរុបរួម	1,622,000,000	3,727,076,000						2,010,703,080

បានពិនិត្យនិងឯកភាព

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦

អគ្គលេខាធិការ 

អគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ 



បណ្ឌិត ហ៊ុន ចំរើន

រាជធានីភ្នំពេញ ថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៦

អ្នករៀបចំរបាយការណ៍



សុភិក្ខ ចំរើន